

ខ និច លក្ខខណ្ឌធានារ៉ាប់រង

ឈ្មោះផលិតផល: "គម្រោងអនាគតភ្លឺស្វាង"

ឈ្មោះបច្ចេកទេស: ការធានារ៉ាប់រងធាយជ័យជាន

ផលិតផលទី៨របស់ ក្រុមហ៊ុន ហ្គ្រាន់ ឆាយណា ឡាយហ្វ៍ អ៊ិនស្យូរ៉ង ម.ក

1. សមាសភាពនៃកិច្ចសន្យាធានារ៉ាប់រង

កិច្ចសន្យាធានារ៉ាប់រង “គម្រោងអនាគតភ្លឺស្វាង” (តទៅហៅថា “កិច្ចសន្យាធានារ៉ាប់រង”) បង្កើតឡើងដោយវិញ្ញាបនបត្រធានារ៉ាប់រង ខ និងលក្ខខណ្ឌធានារ៉ាប់រង ពាក្យស្នើសុំធានារ៉ាប់រង (រួមបញ្ចូល "លិខិតបញ្ជាក់ការស្នើសុំធានារ៉ាប់រង តាមរយៈអេឡិចត្រូនិក") របាយការណ៍ស្តីពីស្ថានភាពសុខភាព សៀវភៅផែនការធានារ៉ាប់រង និងឯកសារផ្សេងទៀតដែលទាក់ទងនឹងកិច្ចសន្យានេះ។

2. ការបង្កើតចូលជាបរិយាយ និងការអនុវត្តនៃកិច្ចសន្យាធានារ៉ាប់រង

នៅពេលអ្នកស្នើសុំធានារ៉ាប់រងដាក់ពាក្យស្នើសុំ និងបានបំពេញបែបបទស្នើសុំធានារ៉ាប់រង ហើយក្រោយពេលក្រុមហ៊ុនយល់ព្រមធានា និងបានផ្តល់ដំណឹងដល់អ្នកស្នើសុំឱ្យបង់បុព្វលាភ កិច្ចសន្យាធានារ៉ាប់រងនឹងត្រូវបានបង្កើត។

ក្រោយពេលកិច្ចសន្យាធានារ៉ាប់រងត្រូវបានបង្កើត បន្ទាប់ពីអ្នកស្នើសុំធានារ៉ាប់រងបានបង់បុព្វលាភធានារ៉ាប់រងដំបូងទាំងអស់ កិច្ចសន្យាធានារ៉ាប់រងនឹងមានអនុភាព ហើយកាលបរិច្ឆេទមានសុពលភាពនៃកិច្ចសន្យានេះត្រូវបានបញ្ជាក់ច្បាស់នៅក្នុងវិញ្ញាបនបត្រធានារ៉ាប់រង។ នៅពេលកិច្ចសន្យានេះមានអនុភាព ក្រុមហ៊ុននឹងចេញប័ណ្ណសន្យារ៉ាប់រងជូនអ្នកស្នើសុំភ្លាមៗ។

3. លក្ខខណ្ឌផ្សេងៗដើម្បីដាក់ពាក្យស្នើសុំ

រាល់បុគ្គលដែលមានអាយុចាប់ពី១៨ឆ្នាំឡើងលើ និងមិនមានជំងឺសតិអារម្មណ៍ ព្រមទាំងមានលទ្ធភាពបង់នូវបុព្វលាភនឹងអាចក្លាយជាអ្នកស្នើសុំរបស់កិច្ចសន្យាធានារ៉ាប់រងនេះ។

អ្នកស្នើសុំអាចស្នើសុំធានារ៉ាប់រងសម្រាប់ខ្លួនឯង សមាជិកគ្រួសាររបស់គាត់ និងបុគ្គលផ្សេងទៀតដែលមានផលប្រយោជន៍ពាក់ព័ន្ធ។ តែទោះបីយ៉ាងណាក៏ដោយ អ្នកត្រូវបានធានារ៉ាប់រងត្រូវតែមានអាយុចាប់ពី ៣ឆ្នាំឡើង ព្រមទាំងសមស្របនឹងលក្ខខណ្ឌខាងក្រោម៖

១. នៅពេលរយៈពេលធានារ៉ាប់រងដល់កាលកំណត់ អាយុរបស់អ្នកត្រូវបានធានារ៉ាប់រងមិនអាចលើសពី៦១ឆ្នាំឡើយ
២. មានសុខភាពល្អ និងមិនមានជំងឺសតិអារម្មណ៍
៣. ការងាររបស់អ្នកត្រូវបានធានារ៉ាប់រងមិនមែនជាការងារដែលមានហានិភ័យខ្ពស់។

4. រយៈពេលសម្រេចចិត្ត

គិតចាប់ពីថ្ងៃបន្ទាប់ដែលអ្នកស្នើសុំធានារ៉ាប់រងចុះហត្ថលេខាទទួលកិច្ចសន្យាធានារ៉ាប់រង អ្នកស្នើសុំធានារ៉ាប់រងមានរយៈពេល ២១ថ្ងៃដើម្បីសម្រេចចិត្ត។ នៅក្នុងអំឡុងពេលនេះ ប្រសិនបើអ្នកស្នើសុំធានារ៉ាប់រងសម្រេចចិត្តមិនជានូវធានារ៉ាប់រងនេះទេ កិច្ចសន្យាធានារ៉ាប់រងនឹងត្រូវបញ្ចប់នៅក្នុងអំឡុងពេលនេះ។

នៅពេលបញ្ចប់កិច្ចសន្យាធានារ៉ាប់រង អ្នកស្នើសុំធានារ៉ាប់រងត្រូវបំពេញលើពាក្យស្នើសុំ និងប្រគល់កិច្ចសន្យាធានារ៉ាប់រងមកវិញ ព្រមទាំងភ្ជាប់មកជាមួយនូវអត្តសញ្ញាណប័ណ្ណដែលមានសុពលភាពដើម្បីបញ្ជាក់។ កិច្ចសន្យាធានារ៉ាប់រងនឹងត្រូវបញ្ចប់ គិតចាប់ពីពេលដែលក្រុមហ៊ុនធានារ៉ាប់រងបានទទួលពាក្យស្នើសុំបញ្ចប់កិច្ចសន្យាធានារ៉ាប់រង ហើយក្រុមហ៊ុននឹងមិនមានទំនួលខុសត្រូវលើវិសាលភាពលើការធានាទៀតទេ ក្រុមហ៊ុននឹងទូទាត់ប្រាក់បុព្វលាភ (ដោយគ្មានការប្រាក់) ជូនអ្នកស្នើសុំធានារ៉ាប់រងវិញ ប៉ុន្តែអ្នកស្នើសុំធានារ៉ាប់រងត្រូវបង់ប្រាក់ចំនួន ១០ ដុល្លារសហរដ្ឋអាមេរិកទៅឱ្យក្រុមហ៊ុនធានារ៉ាប់រងសម្រាប់ថ្លៃសេវាកម្ម។

5. អតិបរមានៃសំណងធានារ៉ាប់រង

អតិបរមានៃសំណងធានារ៉ាប់រងសម្រាប់កិច្ចសន្យានេះគឺមានចំនួន ១០០០ ដុល្លារសហរដ្ឋអាមេរិក ឬស្មើនឹងផលគុណនៃ ១០០០ ដុល្លារសហរដ្ឋអាមេរិក។ អ្នកស្នើសុំ និងក្រុមហ៊ុនធានារ៉ាប់រងផ្អែកតាមការចេញដើម្បីកំណត់នូវអតិបរមានៃសំណងធានារ៉ាប់រង។ បន្ទាប់ពីបានកំណត់រួច អតិបរមានៃសំណងធានារ៉ាប់រងនឹងត្រូវបានចែងច្បាស់នៅក្នុងវិញ្ញាបនបត្រធានារ៉ាប់រង។

6. ការបង់បុព្វលាភធានារ៉ាប់រង រយៈពេលបង់បុព្វលាភ និងរយៈពេលធានារ៉ាប់រង

ការព្រមព្រៀងបង់បុព្វលាភសម្រាប់កិច្ចសន្យាធានារ៉ាប់រងនេះ គឺការបង់តាមដំណាក់កាល។

វិធីសាស្ត្របង់បុព្វលាភមាន ៤ របៀប៖ ការបង់ប្រចាំឆ្នាំ ប្រចាំឆមាស ប្រចាំត្រីមាស និងការបង់ប្រចាំខែ។ អ្នកស្នើសុំអាចធ្វើការជ្រើសរើសរបៀបណាមួយក្នុងចំណោមវិធីសាស្ត្រទាំង៤ របៀបនេះ។

រយៈពេលបង់បុព្វលាភមាន ៥ របៀប៖ ៦ ឆ្នាំ ៩ ឆ្នាំ ១២ ឆ្នាំ ១៥ ឆ្នាំ និង ១៨ ឆ្នាំ។ អ្នកស្នើសុំអាចធ្វើការជ្រើសរើសរបៀបណាមួយក្នុងចំណោមរយៈពេលបង់បុព្វលាភទាំង៥ របៀប។

រយៈពេលធានារ៉ាប់រងមាន ៥ របៀបហើយសមាមាត្រទៅនឹងរយៈពេលបង់បុព្វលាភ។ របៀបទាំង៥ នៃរយៈពេលធានារ៉ាប់រងដែលបានរៀបរាប់ខាងលើសមាមាត្រទៅនឹងរយៈពេលបង់បុព្វលាភ ហើយត្រូវបានបែងចែកជា ៩ ឆ្នាំ ១២ ឆ្នាំ ១៥ ឆ្នាំ ១៨ ឆ្នាំ ២១ ឆ្នាំ ដូចតារាងខាងក្រោម៖

តារាងសមាមាត្ររយៈពេលបង់បុព្វលាភនិងរយៈពេលធានារ៉ាប់រង

រយៈពេលបង់បុព្វលាភ	៦ ឆ្នាំ	៩ ឆ្នាំ	១២ ឆ្នាំ	១៥ ឆ្នាំ	១៨ ឆ្នាំ
រយៈពេលធានារ៉ាប់រង	៩ ឆ្នាំ	១២ ឆ្នាំ	១៥ ឆ្នាំ	១៨ ឆ្នាំ	២១ ឆ្នាំ

វិធីសាស្ត្របង់បុព្វលាភ រយៈពេលបង់បុព្វលាភ និងរយៈពេលធានារ៉ាប់រងសម្រាប់កិច្ចសន្យានេះត្រូវបានចែងច្បាស់ក្នុងវិញ្ញាបនបត្រធានារ៉ាប់រង។

7. បុព្វលាភធានារ៉ាប់រង

ចំពោះការបង់បុព្វលាភធានារ៉ាប់រងរាល់ដំណាក់កាល អ្នកស្នើសុំធានារ៉ាប់រងត្រូវអនុវត្តតាមតម្លៃបុព្វលាភផ្អែកតាមតារាងឧបសម្ព័ន្ធ ១ «តារាងអត្រាបុព្វលាភសម្រាប់ "គម្រោងអនាគតភ្នំស្វាយ"» ដែលបានចែងច្បាស់ក្នុងវិញ្ញាបនបត្រធានារ៉ាប់រង។

បន្ទាប់ពីអ្នកស្នើសុំបានបង់បុព្វលាភដំណាក់កាលដំបូងរួច អ្នកស្នើសុំធានារ៉ាប់រងត្រូវបង់បុព្វលាភដំណាក់កាលក្រោយៗទៀតនៅថ្ងៃដែលបានព្រមព្រៀងក្រោមកិច្ចសន្យាធានារ៉ាប់រងនេះ។

ថ្ងៃបន្ទាប់រាល់ខួបប្រចាំឆ្នាំ ថ្ងៃបន្ទាប់រាល់ខួបប្រចាំឆមាស ថ្ងៃបន្ទាប់រាល់ខួបប្រចាំត្រីមាស ឬថ្ងៃបន្ទាប់រាល់ខួបប្រចាំខែនៃកិច្ចសន្យាធានារ៉ាប់រងនេះ គឺជាថ្ងៃព្រមព្រៀងសម្រាប់បង់បុព្វលាភ។

កិច្ចសន្យាធានារ៉ាប់រងនេះត្រូវបានព្រមព្រៀងចែងនូវរយៈពេលអនុគ្រោះសម្រាប់បង់បុព្វលាភ។ រយៈពេលអនុគ្រោះដែលបានព្រមព្រៀងគ្នា គឺមានរយៈពេល៦០ ថ្ងៃ ហើយត្រូវគណនាគិតចាប់ពីថ្ងៃបន្ទាប់នៃកាលបរិច្ឆេទបង់បុព្វលាភដែលបានបញ្ជាក់ខាងលើ។

ប្រសិនបើអ្នកស្នើសុំធានារ៉ាប់រងបង់បុព្វលាភក្នុងរយៈពេលអនុគ្រោះ ក្រុមហ៊ុនធានារ៉ាប់រងនឹងនៅតែមានទំនួលខុសត្រូវទៅលើវិសាលភាពនៃការធានាដែល ប៉ុន្តែប្រសិនបើអ្នកស្នើសុំខកខានមិនបានបង់បុព្វលាភក្នុងរយៈពេលអនុគ្រោះ នោះកិច្ចសន្យាធានារ៉ាប់រងនេះនឹងត្រូវផ្អាកបណ្តោះអាសន្នគិតចាប់ពីថ្ងៃបន្ទាប់ដែលរយៈពេលអនុគ្រោះដល់កាលកំណត់ ហើយនៅពេលដែលកិច្ចសន្យាធានារ៉ាប់រងត្រូវបានផ្អាកបណ្តោះអាសន្ន ក្រុមហ៊ុនធានារ៉ាប់រងមិនមានទំនួលខុសត្រូវទៅលើវិសាលភាពនៃការធានាឡើយ។

8. វិសាលភាពនៃការធានា

ក្នុងរយៈពេលធានារ៉ាប់រងនិងរយៈពេលដែលកិច្ចសន្យាធានារ៉ាប់រងមានអនុភាព ក្រុមហ៊ុនធានារ៉ាប់រងនឹងផ្តល់សំណងធានារ៉ាប់រងផ្អែកតាមការព្រមព្រៀងខាងក្រោម ៖

១. ប្រាក់ឧបត្ថម្ភថែទាំសុខភាព

ចាប់ផ្តើមពីពេលដែលកិច្ចសន្យានេះគម្រប់ខួប៦ ឆ្នាំ រាល់គម្រប់ខួប៣ ឆ្នាំម្តង ប្រសិនបើអ្នកត្រូវបានធានារ៉ាប់រងនៅរស់រានមានជីវិត នឹងអាចទទួលបាននូវប្រាក់ឧបត្ថម្ភថែទាំសុខភាពចំនួន ១០% នៃអតិបរមាសំណងធានារ៉ាប់រង ប៉ុន្តែប្រាក់ឧបត្ថម្ភថែទាំសុខភាពដែលត្រូវទទួលបានលើកចុងក្រោយនៅពេលដែលកិច្ចសន្យានេះដល់កាលកំណត់គឺមានចំនួន ១០០% នៃអតិបរមាសំណងធានារ៉ាប់រង។

២. សំណងធានារ៉ាប់រងមរណភាពនិងពិការភាពជាអចិន្ត្រៃយ៍ដោយជំងឺ

បន្ទាប់ពីថ្ងៃដែលកិច្ចសន្យានេះមានអនុភាពគ្រប់១៨០ថ្ងៃ រហូតដល់ថ្ងៃដែលកិច្ចសន្យានេះដល់កាលកំណត់ ក្នុងករណីអ្នកត្រូវបានធានារ៉ាប់រងទទួលមរណភាពដោយសារជំងឺ ឬអ្នកត្រូវបានធានារ៉ាប់រងទទួលពិការភាពជាអចិន្ត្រៃយ៍ដោយសារជំងឺដូចបានចែងក្នុងតារាងឧបសម្ព័ន្ធ ២ «តារាងពិការភាពជាអចិន្ត្រៃយ៍នៃធានារ៉ាប់រងបុគ្គល» ក្នុង ខ និងលក្ខខណ្ឌនេះ ក្រុមហ៊ុនធានារ៉ាប់រងនឹងផ្តល់សំណងធានារ៉ាប់រងមរណភាព ឬពិការភាពជាអចិន្ត្រៃយ៍ដោយជំងឺដែលស្មើនឹងចំនួន ១០០% នៃអតិបរមាសំណងធានារ៉ាប់រង រួចកិច្ចសន្យាធានារ៉ាប់រងនេះនឹងត្រូវបញ្ចប់ស្របពេលជាមួយគ្នា។

(ក្នុងករណីកើតហេតុក្នុងអំឡុងពេលដែលកិច្ចសន្យាមានអនុភាពមិនទាន់គ្រប់១៨០ថ្ងៃ ក្រុមហ៊ុននឹងប្រគល់ត្រឡប់នូវបុព្វលាភដែលបានបង់ជូនទៅកាន់អ្នកស្នើសុំធានារ៉ាប់រងវិញ)

៣. សំណងធានារ៉ាប់រងមរណភាពនិងពិការភាពជាអចិន្ត្រៃយ៍ដោយគ្រោះថ្នាក់ជាយថាហេតុ

(១) ក្នុងករណីអ្នកត្រូវបានធានារ៉ាប់រងជួបគ្រោះថ្នាក់ជាយថាហេតុដែលបណ្តាលឱ្យទទួលមរណភាពក្នុងរយៈពេល១៨០ថ្ងៃគិតចាប់ពីថ្ងៃកើតហេតុនោះ ឬអ្នកត្រូវបានធានារ៉ាប់រងជួបគ្រោះថ្នាក់ជាយថាហេតុដែលបណ្តាលឱ្យទទួលពិការភាពជាអចិន្ត្រៃយ៍ដូចបានចែងក្នុងតារាងឧបសម្ព័ន្ធ ២ «តារាងពិការភាពជាអចិន្ត្រៃយ៍នៃធានារ៉ាប់រងបុគ្គល» ក្នុង ខ និងលក្ខខណ្ឌនេះក្នុងរយៈពេល១៨០ថ្ងៃគិតចាប់ពីថ្ងៃកើតហេតុនោះ ក្រុមហ៊ុនធានារ៉ាប់រងនឹងផ្តល់សំណង៣០០%នៃអតិបរមាសំណងធានារ៉ាប់រង រួចកិច្ចសន្យាធានារ៉ាប់រងនេះនឹងត្រូវបញ្ចប់ស្របពេលជាមួយគ្នា។

(២) ក្នុងករណីអ្នកត្រូវបានធានារ៉ាប់រងជួបគ្រោះថ្នាក់ជាយថាហេតុដែលបណ្តាលឱ្យទទួលមរណភាពក្រោយរយៈពេល១៨០ថ្ងៃគិតចាប់ពីថ្ងៃកើតហេតុនោះ ឬអ្នកត្រូវបានធានារ៉ាប់រងជួបគ្រោះថ្នាក់ជាយថាហេតុដែលបណ្តាលឱ្យទទួលពិការភាពជាអចិន្ត្រៃយ៍ដូចបានចែងក្នុងតារាងឧបសម្ព័ន្ធ ២ «តារាងពិការភាពជាអចិន្ត្រៃយ៍នៃធានារ៉ាប់រងបុគ្គល» ក្នុង ខ និងលក្ខខណ្ឌនេះក្រោយរយៈពេល១៨០ថ្ងៃគិតចាប់ពីថ្ងៃកើតហេតុនោះ ក្រុមហ៊ុនធានារ៉ាប់រងនឹងផ្តល់សំណងធានារ៉ាប់រងដែលស្មើនឹងចំនួន ១០០% នៃអតិបរមាសំណងធានារ៉ាប់រង រួចកិច្ចសន្យាធានារ៉ាប់រងនេះនឹងត្រូវបញ្ចប់ស្របពេលជាមួយគ្នា។

៩. ករណីមិនធានា

១. ប្រសិនបើនៅពេលអ្នកស្នើសុំធានារ៉ាប់រងដាក់ពាក្យស្នើសុំ មិនជូនដំណឹងពិតដល់ក្រុមហ៊ុន មានការលាក់បាំងអំពីស្ថានភាពសុខភាពដែលមានសភាពមិនល្អឬការងារដែលមានហានិភ័យខ្ពស់របស់អ្នកត្រូវបានធានារ៉ាប់រង ក្រុមហ៊ុនធានារ៉ាប់រងនឹងមិនមានទំនួលខុសត្រូវទៅលើវិសាលភាពនៃការធានាក្នុងប្រការ៨ នៃកិច្ចសន្យានេះឡើយ ប៉ុន្តែក្រុមហ៊ុននឹងមានទំនួលខុសត្រូវផ្តល់ជូននូវប្រាក់ឧបត្ថម្ភថែទាំសុខភាព។

២. ក្រុមហ៊ុនធានារ៉ាប់រងមិនមានកាតព្វកិច្ចសងសំណងធានារ៉ាប់រងក្នុងប្រការ៨នៃកិច្ចសន្យានេះឡើយ ប្រសិនបើមានព្រឹត្តិការណ៍ស្ថិតក្រោមវិសាលភាពនៃការធានាកើតឡើងដោយសារតែព្រឹត្តិការណ៍ណាមួយដូចខាងក្រោម ប៉ុន្តែក្រុមហ៊ុននឹងមានទំនួលខុសត្រូវផ្តល់ជូននូវប្រាក់ឧបត្ថម្ភថែទាំសុខភាព។

- (១) អ្នកស្នើសុំធានារ៉ាប់រងមានចេតនាធ្វើឃាត ឬបង្ករបួសទៅលើអ្នកត្រូវបានធានារ៉ាប់រង
- (២) អ្នកត្រូវបានធានារ៉ាប់រងជាប់ពាក់ព័ន្ធនឹងការវាយតប់គ្នា ការប្រើប្រាស់គ្រឿងស្រវឹងឬគ្រឿងញៀន និងអ្នកត្រូវបានធានារ៉ាប់រងបង្ករបួសលើខ្លួនឯងដោយចេតនា
- (៣) អ្នកត្រូវបានធានារ៉ាប់រងជាប់ពាក់ព័ន្ធនឹងការជ្រុលជំងឺ ការលោតធំត្រយោង ការឡើងភ្នំ ការផ្សេងព្រេង ការសម្តែងបច្ចេកទេសពិសេស ការប្រណាំងរថយន្ត។
- (៤) អ្នកត្រូវបានធានារ៉ាប់រងបើកបរក្នុងស្ថានភាពស្រវឹង បើកបរក្នុងស្ថានភាពគ្រោះថ្នាក់ បើកបរដោយគ្មានបណ្ណបើកបរត្រឹមត្រូវ ឬបើកបរយានយន្តដោយគ្មានការចុះបញ្ជីត្រឹមត្រូវដែលបានកំណត់ដោយច្បាប់
- (៥) ការពិនិត្យមុន និងក្រោយមានផ្ទៃពោះ ការមានផ្ទៃពោះ(រួមមានកូនក្រៅស្បូន) ការលូតកូន (រួមទាំងការរំលូតកូន) ការសម្រាលកូន (រួមទាំងការសម្រាលកូនដោយវះកាត់) ការពន្យារកំណើត ការវះកាត់មិនឱ្យមានកូន ការព្យាបាលឱ្យមានកូន និងជំងឺផ្សេងទៀតដែលវិវឌ្ឍន៍ចេញពីជំងឺខាងលើនេះរបស់អ្នកត្រូវបានធានារ៉ាប់រង
- (៦) អ្នកត្រូវបានធានារ៉ាប់រងទទួលរងនូវឧបត្ថម្ភហេតុខាងវេជ្ជសាស្ត្រ ដោយសារការវះកាត់កែសម្ផស្ស ឬការវះកាត់ផ្សេងៗ

(៧) សង្គ្រាម ការប៉ះទង្គិចផ្នែកយោធា ការបះបោរប្រដាប់អាវុធ ការផ្ទុះនុយក្លេអ៊ែរវិទ្យុសកម្មនុយក្លេអ៊ែរប្រការ ចម្លងភាគីនុយក្លេអ៊ែរ ដែលបណ្តាលឱ្យមានព្រឹត្តិការណ៍ស្ថិតក្រោមវិសាលភាពនៃការធានា។

10. អ្នកទទួលផល

អ្នកទទួលផលពីសំណងធានារ៉ាប់រងណាមួយ លើកលែងតែសំណងធានារ៉ាប់រងមរណភាព ដែលបានព្រមព្រៀងក្រោម កិច្ចសន្យានេះ គឺជាអ្នកត្រូវបានធានារ៉ាប់រង។

នៅពេលបំពេញបែបបទស្នើសុំធានារ៉ាប់រង អ្នកស្នើសុំ ឬអ្នកត្រូវបានធានារ៉ាប់រងអាចកំណត់អ្នកទទួលផលមួយ ឬច្រើន នាក់ ដើម្បីទទួលសំណងធានារ៉ាប់រងមរណភាព ហើយអ្នកស្នើសុំ ឬអ្នកត្រូវបានធានារ៉ាប់រងក៏អាចធ្វើការផ្លាស់ប្តូរអ្នកទទួលផល សំណងធានារ៉ាប់រងមរណភាពក្នុងអំឡុងពេលធានារ៉ាប់រងផងដែរ។ អ្នកទទួលផលសម្រាប់សំណងធានារ៉ាប់រងមរណភាពសម្រាប់ កិច្ចសន្យានេះត្រូវបានចែងច្បាស់ក្នុងវិញ្ញាបនបត្រធានារ៉ាប់រង។

ប្រសិនបើមានអ្នកទទួលផលច្រើននាក់ ត្រូវកំណត់ឱ្យបានច្បាស់នូវលំដាប់និងចំនួនទឹកប្រាក់ដែលត្រូវបានទទួល ដោយអ្នកទទួលផលនីមួយៗ ហើយប្រសិនបើចំនួនទឹកប្រាក់មិនត្រូវបានកំណត់ច្បាស់លាស់នោះទេ អ្នកទទួលផលនីមួយៗត្រូវ មានសិទ្ធិទទួលបានសំណងធានារ៉ាប់រងស្មើគ្នា។

ប្រសិនបើអ្នកទទួលផលសំណងធានារ៉ាប់រងមរណភាពមិនទាន់គ្រប់អាយុ ១៨ឆ្នាំ ឬមានជំងឺសតិអារម្មណ៍ នោះនឹងត្រូវ កំណត់យកអាណាព្យាបាលរបស់អ្នកទទួលផលជាអ្នកតំណាងមានសិទ្ធិទទួលនូវសំណងធានារ៉ាប់រង។

ប្រសិនបើអ្នកស្នើសុំធានារ៉ាប់រង ឬអ្នកត្រូវបានធានារ៉ាប់រងផ្លាស់ប្តូរអ្នកទទួលផលសំណងធានារ៉ាប់រងមរណភាពក្នុង អំឡុងពេលធានារ៉ាប់រង ត្រូវផ្តល់ជូនក្រុមហ៊ុនធានារ៉ាប់រងនូវលិខិតជូនដំណឹងជាលាយលក្ខណ៍អក្សរ ដើម្បីឱ្យក្រុមហ៊ុន ធានារ៉ាប់រងយល់ព្រមកែប្រែលើកិច្ចសន្យាធានារ៉ាប់រង ឬលើឯកសារបញ្ជាក់ ឬភ្ជាប់មកជាមួយឯកសារផ្សេងទៀត។

អ្នកទទួលផលមានចេតនាធ្វើឱ្យអ្នកត្រូវបានធានារ៉ាប់រងបាត់បង់ជីវិត ឬប៉ុនប៉ងសម្លាប់មិនបានសម្រេច នោះអ្នកទទួល ផលបាត់បង់សិទ្ធិទទួលផលប្រយោជន៍។

ក្រោយពីអ្នកត្រូវបានធានារ៉ាប់រងទទួលមរណភាព ប្រសិនបើមានព្រឹត្តិការណ៍ណាមួយដូចខាងក្រោមកើតឡើង សំណង ត្រូវក្លាយជាមរតករបស់អ្នកត្រូវបានធានារ៉ាប់រង ក្រុមហ៊ុនធានារ៉ាប់រងត្រូវអនុវត្តន៍កាតព្វកិច្ចទូទាត់សង ដោយអនុលោមតាមបទ ប្បញ្ញត្តិច្បាប់ជាធរមានរបស់ព្រះរាជាណាចក្រកម្ពុជា៖

- ១) អ្នកទទួលផលមិនត្រូវបានកំណត់ ឬមិនកំណត់ច្បាស់លាស់
- ២) អ្នកទទួលផលស្លាប់មុនអ្នកត្រូវបានធានារ៉ាប់រង ហើយគ្មានអ្នកទទួលផលផ្សេងទៀត
- ៣) អ្នកទទួលផលបាត់បង់សិទ្ធិទទួលអត្ថប្រយោជន៍ ឬបោះបង់សិទ្ធិទទួលផលប្រយោជន៍នេះដោយអនុលោមតាមច្បាប់ ហើយគ្មានអ្នកទទួលផលផ្សេងទៀត។
- ៤) ប្រសិនបើអ្នកទទួលផល និងអ្នកត្រូវបានធានារ៉ាប់រងទទួលមរណភាពដោយសារគ្រោះថ្នាក់តែមួយ ហើយមិនអាច កំណត់លំដាប់នៃការទទួលមរណភាពបាន ត្រូវចាត់ទុកថាអ្នកទទួលផលទទួលមរណភាពមុនអ្នកត្រូវបានធានារ៉ាប់រង។

11. ការជូនដំណឹងអំពីព្រឹត្តិការណ៍ស្ថិតក្រោមវិសាលភាពនៃការធានា

បន្ទាប់ពីកើតហេតុការណ៍ស្ថិតក្រោមវិសាលភាពនៃការធានាក្នុងកិច្ចសន្យាធានារ៉ាប់រងនេះ អ្នកស្នើសុំ ឬអ្នកត្រូវបាន ធានារ៉ាប់រង ឬអ្នកទទួលផល មានកាតព្វកិច្ចផ្តល់ដំណឹងជូនមកកាន់ក្រុមហ៊ុនឱ្យបានទាន់ពេលវេលា។

12. ការទាមទារ និងការទូទាត់សំណង

១. អ្នកទទួលផលត្រូវបំពេញបែបបទស្នើសុំទាមទារសំណង និងផ្តល់ភស្តុតាង ព្រមទាំងឯកសារតម្រូវផ្សេងៗទៀតសម្រាប់ ការទាមទារសំណង ដូចមានចែងនៅក្នុងប្រការ ១៣ នៃកិច្ចសន្យាធានារ៉ាប់រងនេះ។ ប្រសិនបើភស្តុតាង និងឯកសារផ្សេងៗនៅមិន ទាន់គ្រប់គ្រាន់ ក្រុមហ៊ុនធានារ៉ាប់រងនឹងជូនដំណឹងភ្លាមទៅអ្នកទទួលផលឱ្យផ្តល់ឯកសារ និងភស្តុតាងបន្ថែមទៀត។ អ្នកទទួលផល ត្រូវមានកាតព្វកិច្ចផ្តល់នូវភស្តុតាងពាក់ព័ន្ធ និងឯកសារដែលបានបញ្ជាក់ផ្សេងៗខាងលើឱ្យបានឆាប់រហ័ស។

២. នៅពេលទទួលសំណើបែបបទស្នើសុំទាមទារសំណង និងភស្តុតាង ក៏ដូចជាឯកសារដូចដែលបានបញ្ជាក់នៅខាងលើ នេះ ក្រុមហ៊ុនធានារ៉ាប់រងនឹងផ្ទៀងផ្ទាត់ក្នុងរយៈពេល ១០ថ្ងៃនៃថ្ងៃធ្វើការ ឬ ២០ថ្ងៃនៃថ្ងៃធ្វើការសម្រាប់ករណីស្មុគស្មាញ។

បន្ទាប់ពីធ្វើការផ្ទៀងផ្ទាត់រួច ប្រសិនបើត្រូវបានបញ្ជាក់ថាត្រូវធ្វើការទូទាត់សង នោះក្រុមហ៊ុនធានារ៉ាប់រងនឹងទូទាត់សំណង ក្នុងរយៈពេល ២ថ្ងៃនៃថ្ងៃធ្វើការ បន្ទាប់ពីបានព្រមព្រៀងគ្នាជាមួយអ្នកទទួលបានលើការទូទាត់សំណងនេះ។ បន្ទាប់ពីពិនិត្យផ្ទៀងផ្ទាត់ រួច ប្រសិនបើត្រូវបានបញ្ជាក់ថាមិនត្រូវធ្វើការទូទាត់សងទេនោះ ក្រុមហ៊ុនធានារ៉ាប់រងនឹងចេញលិខិតជូនដំណឹងមួយស្តីពីការ បដិសេធក្នុងការទូទាត់សំណងធានារ៉ាប់រងទៅអ្នកដាក់ពាក្យទាមទារសំណងក្នុងរយៈពេល ២ថ្ងៃនៃថ្ងៃធ្វើការ ដោយមានការពន្យល់ បញ្ជាក់អំពីមូលហេតុពីការបដិសេធនោះផងដែរ។

៣. រយៈពេលមានប្រសិទ្ធភាពសម្រាប់អ្នកទទួលបានធ្វើការស្នើសុំទាមទារសំណងប្រាក់ឧបត្ថម្ភថែទាំសុខភាពគឺមានរយៈ ពេល ២ឆ្នាំ ហើយចំពោះរយៈពេលមានប្រសិទ្ធភាពសម្រាប់ការស្នើសុំទាមទារសំណងធានារ៉ាប់រងផ្សេងទៀតគឺមានរយៈពេល ១ឆ្នាំ គិតចាប់ពីថ្ងៃដែលអ្នកទទួលបានជើង ឬគួរដឹងអំពីព្រឹត្តិការណ៍ស្ថិតក្រោមវិសាលភាពនៃការធានានោះ។

13. ភស្តុតាង និងឯកសារតម្រូវសម្រាប់ការទាមទារសំណងធានារ៉ាប់រង

១. វិញ្ញាបនបត្រធានារ៉ាប់រង ឬភស្តុតាងផ្សេងទៀតដែលបង្ហាញពីអត្ថិភាពនៃវិញ្ញាបនបត្រធានារ៉ាប់រងនេះ
២. ឯកសារបញ្ជាក់ពីអត្តសញ្ញាណស្របច្បាប់ដែលមានសុពលភាពរបស់អ្នកទទួលបាន
៣. ភស្តុតាង និងឯកសារដែលបង្ហាញពីអង្គហេតុ លក្ខណៈដើម និងមូលហេតុនៃគ្រោះថ្នាក់ដែលមាន ហើយដែលនឹងត្រូវផ្តល់ ជូនក្រុមហ៊ុនធានារ៉ាប់រងដោយអ្នកស្នើសុំធានារ៉ាប់រង
៤. ប្រសិនបើមានអ្នកតំណាងម្នាក់ត្រូវបានតែងតាំងដើម្បីទាមទារប្រាក់សំណង ត្រូវផ្តល់នូវលិខិតប្រគល់សិទ្ធិតំណាង និងឯកសារ អត្តសញ្ញាណរបស់អ្នកតំណាង
៥. ប្រសិនបើទាមទារសំណងធានារ៉ាប់រងពិការភាព ត្រូវមានលិខិតបញ្ជាក់ពីកម្រិតពិការភាព ឬលិខិតយថាភូតស្តីពីកម្រិតនៃពិការ ភាពផ្នែករាងកាយ ដែលចេញដោយស្ថាប័នវេជ្ជសាស្ត្រ ឬស្ថាប័នប្រហាក់ប្រហែលស្របច្បាប់ផ្សេងទៀតដែលមានសិទ្ធិបញ្ជាក់ពី កម្រិតនៃពិការភាព។

ក្រោយពេលក្រុមហ៊ុនបានផ្ទៀងផ្ទាត់ភស្តុតាងឬឯកសារបញ្ជាក់ខាងលើតាមផ្នែកវេជ្ជសាស្ត្រ ហើយនៅតែមិនគ្រប់គ្រាន់ក្នុង ការសម្រេចលើកចុងក្រោយ ក្រុមហ៊ុនមានសិទ្ធិស្នើសុំឱ្យអ្នកទទួលបានផ្តល់ជូននូវឯកសារបញ្ជាក់បន្ថែម។

14. ការធានាខ្លួន

ប្រសិនបើអ្នកត្រូវបានធានារ៉ាប់រងបាត់ខ្លួន និងត្រូវបានប្រកាសថាស្លាប់ដោយគុណការ ក្រុមហ៊ុនធានារ៉ាប់រងផ្អែកតាម កថាខណ្ឌ ២ ប្រការ ៨ នៃកិច្ចសន្យាធានារ៉ាប់រង ផ្តល់សំណងធានារ៉ាប់រងដែលស្មើនឹងចំនួន ១០០% នៃអតិបរមាសំណង ធានារ៉ាប់រង រួចកិច្ចសន្យានឹងត្រូវបញ្ចប់។

ប្រសិនបើអ្នកត្រូវបានធានារ៉ាប់រងត្រូវបានរកឃើញសារជាថ្មី ឬត្រូវបានបញ្ជាក់ថាមានជីវិតបន្ទាប់ពីការប្រកាស មរណភាព ក្រុមហ៊ុនធានារ៉ាប់រងនឹងប្រមូលនូវសំណងធានារ៉ាប់រងដែលបានទូទាត់សងពីអ្នកទទួលបានលិខិត។ ប្រសិនបើក្រុមហ៊ុន បានដឹងច្បាស់ថាអ្នកទទួលបានកុហកអំពីការបាត់ខ្លួនរបស់អ្នកត្រូវបានធានារ៉ាប់រង ក្រុមហ៊ុននឹងមិនត្រឹមតែប្រមូលនូវ សំណងធានារ៉ាប់រងដែលបានទូទាត់សងពីអ្នកទទួលបានលិខិតឡើយ ថែមទាំងបញ្ចប់នូវកិច្ចសន្យាធានារ៉ាប់រងភ្លាម ហើយក្រុមហ៊ុន នឹងមិនទូទាត់នូវតម្លៃសាច់ប្រាក់នៃកិច្ចសន្យានេះឡើយ។

15. ការបញ្ចប់កិច្ចសន្យាធានារ៉ាប់រងដោយអ្នកស្នើសុំធានារ៉ាប់រង

លើកលែងតែមានការចែងផ្សេងនៅក្នុងកិច្ចសន្យាធានារ៉ាប់រង បន្ទាប់ពីកិច្ចសន្យាធានារ៉ាប់រងត្រូវបានបង្កើត អ្នកស្នើសុំ ធានារ៉ាប់រងអាចស្នើសុំបញ្ចប់កិច្ចសន្យាធានារ៉ាប់រងបាន។ ប្រសិនបើអ្នកស្នើសុំធានារ៉ាប់រងស្នើសុំបញ្ចប់កិច្ចសន្យាធានារ៉ាប់រង អ្នកស្នើសុំ ធានារ៉ាប់រងត្រូវបំពេញទម្រង់បែបបទស្នើសុំបញ្ចប់កិច្ចសន្យាធានារ៉ាប់រង និងប្រគល់មកវិញនូវកិច្ចសន្យាធានារ៉ាប់រង ព្រមទាំង លិខិតបញ្ជាក់អត្តសញ្ញាណរបស់អ្នកស្នើសុំធានារ៉ាប់រងផងដែរ។ កិច្ចសន្យាធានារ៉ាប់រងនឹងត្រូវបញ្ចប់នៅពេលដែលក្រុមហ៊ុន ធានារ៉ាប់រងទទួលបានសំណើបញ្ចប់កិច្ចសន្យាធានារ៉ាប់រង។ ក្រុមហ៊ុនធានារ៉ាប់រងនឹងត្រូវទូទាត់តម្លៃសាច់ប្រាក់នៃការស្នើសុំបញ្ចប់ កិច្ចសន្យាក្នុងរយៈពេល៥ថ្ងៃនៃថ្ងៃធ្វើការ គិតចាប់ពីកាលបរិច្ឆេទទទួលសំណើបញ្ចប់កិច្ចសន្យាធានារ៉ាប់រងរបស់អ្នកស្នើសុំធានារ៉ាប់រង។

ប្រសិនបើអ្នកស្នើសុំធានារ៉ាប់រងបញ្ចប់កិច្ចសន្យាធានារ៉ាប់រងក្រោយរយៈពេលសម្រេចចិត្តដល់កាលកំណត់ អ្នកស្នើសុំ ធានារ៉ាប់រងត្រូវទទួលខុសត្រូវចំពោះការបាត់បង់ផ្នែកសេដ្ឋកិច្ចដែលកើតឡើងពីការបញ្ចប់កិច្ចសន្យានោះ។

16. តម្លៃសាច់ប្រាក់

តម្លៃសាច់ប្រាក់សំដៅទៅលើការបញ្ចប់កិច្ចសន្យានៅក្នុងអំឡុងពេលធានារ៉ាប់រង ក្រុមហ៊ុនធានារ៉ាប់រងនឹងផ្អែកតាមបទបញ្ញត្តិនៃកិច្ចសន្យាធានារ៉ាប់រងផ្តល់ត្រឡប់នូវបុព្វលាភធានារ៉ាប់រងមួយចំនួនទៅឱ្យអ្នកស្នើសុំធានារ៉ាប់រងវិញ។ តម្លៃសាច់ប្រាក់រាល់ចុងឆ្នាំនីមួយៗនៃកិច្ចសន្យានេះត្រូវអនុលោមតាមតារាងឧបសម្ព័ន្ធនា៖ «តារាងតម្លៃសាច់ប្រាក់រាល់ចុងឆ្នាំនីមួយៗនៃកិច្ចសន្យាធានារ៉ាប់រង» ដែលត្រូវបានចែងច្បាស់ក្នុងវិញ្ញាបនបត្រធានារ៉ាប់រង។

17. បន្ថែមសន្យាឥណទាន

១. ក្នុងអំឡុងពេលដែលកិច្ចសន្យាធានារ៉ាប់រងមានអនុភាព បន្ទាប់ពីទទួលបានការយល់ព្រមពីក្រុមហ៊ុនធានារ៉ាប់រងអ្នកស្នើសុំធានារ៉ាប់រងអាចស្នើសុំប្រាក់កម្ចីដោយប្រើប្រាស់កិច្ចសន្យាធានារ៉ាប់រងជាទ្រព្យដាក់ធានាបាន។ ចំនួនប្រាក់កម្ចីមិនត្រូវលើសពី ៧០% នៃតម្លៃសាច់ប្រាក់សុទ្ធបន្ទាប់ពីដកនូវចំនួនប្រាក់ដែលមិនទាន់បានបង់ឬសង។ រយៈពេលកំណត់នៃកម្ចីនីមួយៗមិនត្រូវមានរយៈពេលលើសពី ១២ខែ ជាមួយនឹងអត្រាការប្រាក់ ៦% ក្នុងមួយឆ្នាំ។ ប្រសិនបើប្រាក់ដើម និងការប្រាក់នៃប្រាក់កម្ចីមិនត្រូវបានសង ឬសងមិនគ្រប់ចំនួននៅពេលដែលកាលកំណត់ត្រូវសងមកដល់ ប្រាក់ដើម និងការប្រាក់នឹងក្លាយទៅជាមូលដ្ឋានសម្រាប់គណនាប្រាក់ចំណាយសម្រាប់អាណត្តិថ្មី។

២. កិច្ចសន្យាធានារ៉ាប់រងនឹងត្រូវផ្អាក គិតចាប់ពីថ្ងៃបន្ទាប់នៃកាលបរិច្ឆេទដែលប្រាក់ដើម ការប្រាក់ និងចំនួនប្រាក់ដែលមិនទាន់បានបង់ឬសង មានចំនួនស្មើនឹងឬលើសតម្លៃសាច់ប្រាក់នៃកិច្ចសន្យានេះ។

18. ការផ្អាក និងការបន្តកិច្ចសន្យាធានារ៉ាប់រងឡើងវិញ

១. កិច្ចសន្យាធានារ៉ាប់រងនេះនឹងត្រូវផ្អាក ប្រសិនបើអ្នកស្នើសុំធានារ៉ាប់រងខកខានមិនបានបង់បុព្វលាភធានារ៉ាប់រងឱ្យបានទាន់ពេលវេលាយោងតាមបទបញ្ញត្តិនៃកិច្ចសន្យាធានារ៉ាប់រងនេះ ឬកើតមានព្រឹត្តិការណ៍ដូចមានចែងក្នុងប្រការ ១៧ កថាខណ្ឌទី២នៃ ខ និងលក្ខខណ្ឌក្នុងកិច្ចសន្យាធានារ៉ាប់រងនេះ ហើយក្រុមហ៊ុននឹងមិនមានទំនួលខុសត្រូវទៅលើសំណងធានារ៉ាប់រងឡើយ។

ក្នុងរយៈពេលពីរឆ្នាំបន្ទាប់ពីការផ្អាកកិច្ចសន្យាធានារ៉ាប់រង អ្នកស្នើសុំធានារ៉ាប់រងអាចស្នើសុំបន្តកិច្ចសន្យាធានារ៉ាប់រងឡើងវិញ ហើយកិច្ចសន្យាធានារ៉ាប់រងនឹងបន្តឡើងវិញចាប់ពីថ្ងៃបន្ទាប់នៃថ្ងៃដែលអ្នកស្នើសុំធានារ៉ាប់រងបំពេញបែបបទដើម្បីបន្តកិច្ចសន្យាធានារ៉ាប់រង និងបង់បុព្វលាភរួមជាមួយនឹងការប្រាក់ ព្រមទាំងបង់ប្រាក់ដែលនៅសល់ផ្សេងទៀតរួមជាមួយការប្រាក់គ្រប់ចំនួន។

ការប្រាក់ដែលបានរៀបរាប់ខាងលើត្រូវបានគណនាយោងតាមអត្រាការប្រាក់៦% ក្នុងមួយឆ្នាំ។

២. គិតចាប់ពីថ្ងៃផ្អាកកិច្ចសន្យាធានារ៉ាប់រងរហូតដល់គ្រប់រយៈពេលពីរឆ្នាំ កិច្ចសន្យាធានារ៉ាប់រងនឹងអស់សុពលភាពជាអចិន្ត្រៃយ៍។ ក្រុមហ៊ុនធានារ៉ាប់រងនឹងមិនទទួលយកសំណើសុំបន្តកិច្ចសន្យាធានារ៉ាប់រងឡើយ។ អ្នកស្នើសុំធានារ៉ាប់រងត្រូវបំពេញបែបបទបញ្ចប់កិច្ចសន្យាធានារ៉ាប់រងឱ្យបានទាន់ពេលវេលា និងទទួលយកនូវតម្លៃសាច់ប្រាក់របស់កិច្ចសន្យាធានារ៉ាប់រងនៅពេលដែលកិច្ចសន្យាត្រូវបានផ្អាក។ ប្រសិនបើអ្នកស្នើសុំធានារ៉ាប់រងមិនមកទទួលទាន់ពេលវេលា ក្រុមហ៊ុននឹងមិនគិតការប្រាក់ជូនឡើយ។

19. ការពន្យល់ប្រាក់ច្បាស់ និងការផ្តល់ព័ត៌មានពិត

នៅពេលអនុវត្តកិច្ចសន្យាធានារ៉ាប់រង ក្រុមហ៊ុនធានារ៉ាប់រងត្រូវពន្យល់អ្នកស្នើសុំធានារ៉ាប់រងឱ្យបានច្បាស់អំពីខ្លឹមសារនៃកិច្ចសន្យាធានារ៉ាប់រង។

នៅពេលអនុវត្តកិច្ចសន្យាធានារ៉ាប់រង ក្រុមហ៊ុនធានារ៉ាប់រងត្រូវពន្យល់អ្នកស្នើសុំធានារ៉ាប់រងឱ្យបានច្បាស់អំពីខ្លឹមសារនៃកិច្ចសន្យាធានារ៉ាប់រង។ ចំពោះករណីមិនធានាដែលមានចែងនៅក្នុង ខ និងលក្ខខណ្ឌធានារ៉ាប់រង និងលក្ខខណ្ឌចាំបាច់ផ្សេងទៀតដូចជាការទទួលខុសត្រូវចំពោះការបាត់បង់ផ្នែកសេដ្ឋកិច្ចដោយសារតែការបញ្ចប់កិច្ចសន្យាធានារ៉ាប់រងក្រោយរយៈសម្រេចចិត្ត ក្រុមហ៊ុនត្រូវបញ្ជាក់ឱ្យបានច្បាស់លាស់នៅលើ សៀវភៅផែនការធានារ៉ាប់រង ពាក្យស្នើសុំធានារ៉ាប់រង ឬឯកសារធានារ៉ាប់រងផ្សេងទៀតដើម្បីឱ្យអ្នកស្នើសុំធានារ៉ាប់រងមានការប្រុងប្រយ័ត្ន។

ក្រុមហ៊ុនធានារ៉ាប់រង អាចសាកសួរអ្នកស្នើសុំធានារ៉ាប់រងអំពីព័ត៌មានផ្ទាល់ខ្លួន ស្ថានភាពសុខភាព ប្រវត្តិជំងឺពីមុន ប្រវត្តិជំងឺក្នុងគ្រួសាររបស់អ្នកស្នើសុំធានារ៉ាប់រង និងអ្នកត្រូវបានធានារ៉ាប់រង និងបញ្ហាផ្សេងទៀតដែលទាក់ទងនឹងការអនុវត្តកិច្ចសន្យាធានារ៉ាប់រង។ អ្នកស្នើសុំធានារ៉ាប់រងត្រូវអនុវត្តកាតព្វកិច្ចផ្តល់ព័ត៌មានពិតដោយសុចរិតត្រឹមត្រូវ និងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។ បើមិនដូច្នោះទេនឹងធ្វើឱ្យកិច្ចសន្យាធានារ៉ាប់រងបាត់បង់នូវអនុភាព។

ប្រសិនបើអ្នកស្នើសុំធានារ៉ាប់រងបានចេញនាមិនអនុវត្តកាតព្វកិច្ចផ្តល់ព័ត៌មានពិត ដែលបណ្តាលឱ្យក្រុមហ៊ុនធានារ៉ាប់រង អលទ្ធភាពក្នុងការសម្រេចចិត្តថាតើត្រូវទទួលខុសត្រូវ ឬត្រូវទទួលខុសត្រូវដោយរបៀបណា នោះក្រុមហ៊ុនធានារ៉ាប់រងនឹងមិនទទួលខុសទៅលើវិសាលភាពនៃការធានាដែលមានក្នុងប្រការ៨នៃ ខ និងលក្ខខណ្ឌធានារ៉ាប់រងនេះ។ ប្រសិនបើអ្នកស្នើសុំយល់ព្រមបន្តកិច្ចសន្យាធានារ៉ាប់រងនេះ ត្រូវឆ្លងកាត់ការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ដោយក្រុមហ៊ុនសារជាថ្មី។

ក្រោយក្រុមហ៊ុនធ្វើការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់យល់ព្រមបន្តកិច្ចសន្យានេះ ក្រុមហ៊ុននឹងធ្វើការគណនាបុព្វលាភសាជាថ្មី ព្រមទាំងចេញនូវលក្ខខណ្ឌព្រមព្រៀងពិសេស ហើយក្រោយពេលដែលអ្នកស្នើសុំបានបង់នូវប្រាក់ដែលនៅសេសសល់ កិច្ចសន្យានឹងបន្តមានអនុភាព។ ប្រសិនបើអ្នកស្នើសុំធានារ៉ាប់រងស្នើសុំបញ្ចប់កិច្ចសន្យា ក្រុមហ៊ុននឹងផ្តល់នូវតម្លៃសាច់ប្រាក់នៃកិច្ចសន្យានេះជូនទៅកាន់អ្នកស្នើសុំធានារ៉ាប់រងវិញ។

ប្រសិនបើក្រុមហ៊ុនធានារ៉ាប់រងបានដឹងថាអ្នកស្នើសុំធានារ៉ាប់រងមានចេញនាមិនអនុវត្តកាតព្វកិច្ចផ្តល់ព័ត៌មានពិត ក្រុមហ៊ុនធានារ៉ាប់រងនឹងមិនទទួលខុសត្រូវទៅលើវិសាលភាពនៃការធានាណាមួយឡើយ ហើយក្រុមហ៊ុននឹងបញ្ចប់កិច្ចសន្យាធានារ៉ាប់រងនេះនៅថ្ងៃដែលបានដឹងនោះ។ ប្រសិនបើអ្នកស្នើសុំធានារ៉ាប់រងស្នើសុំបញ្ចប់កិច្ចសន្យា ក្រុមហ៊ុននឹងមិនផ្តល់ត្រឡប់នូវបុព្វលាភធានារ៉ាប់រង ឬតម្លៃសាច់ប្រាក់នៃកិច្ចសន្យានេះជូនទៅកាន់អ្នកស្នើសុំធានារ៉ាប់រងវិញឡើយ។

20. ការកែប្រែខ្លឹមសារនៃកិច្ចសន្យាធានារ៉ាប់រង

អ្នកស្នើសុំធានារ៉ាប់រង និងក្រុមហ៊ុនធានារ៉ាប់រងអាចចរចាដើម្បីធ្វើការកែប្រែលើខ្លឹមសារនៃកិច្ចសន្យាធានារ៉ាប់រងបាន។ នៅពេលមានការកែប្រែ អ្នកស្នើសុំធានារ៉ាប់រងត្រូវតែបំពេញទម្រង់បែបបទស្នើសុំសម្រាប់ការកែប្រែកិច្ចសន្យាធានារ៉ាប់រង ហើយក្រោយពេលដែលក្រុមហ៊ុនបានធ្វើការត្រួតពិនិត្យនិងផ្ទៀងផ្ទាត់រួច ក្រុមហ៊ុនធានារ៉ាប់រងនឹងផ្តល់ការយល់ព្រមលើកិច្ចសន្យាធានារ៉ាប់រងឬឯកសារធានារ៉ាប់រងផ្សេងទៀត ឬភ្ជាប់នូវកិច្ចសន្យាបន្ថែម ឬចុះកិច្ចសន្យាអំពីការកែប្រែនោះជាលាយលក្ខណ៍អក្សរជាមួយនឹងអ្នកស្នើសុំធានារ៉ាប់រង។

ក្នុងករណីដែលអ្នកស្នើសុំធានារ៉ាប់រងប្តូរអាសយដ្ឋានទំនាក់ទំនង និងព័ត៌មានទំនាក់ទំនងរបស់គាត់ អ្នកស្នើសុំធានារ៉ាប់រងត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរភ្លាមមកក្រុមហ៊ុនធានារ៉ាប់រង។ ប្រសិនបើអ្នកស្នើសុំធានារ៉ាប់រងខកខានក្នុងការអនុវត្តកាតព្វកិច្ចនេះ ក្រុមហ៊ុនធានារ៉ាប់រងនឹងជូនដំណឹងផ្សេងៗតាមរយៈអាសយដ្ឋានទំនាក់ទំនង និងព័ត៌មានទំនាក់ទំនងចុងក្រោយដែលក្រុមហ៊ុនបានស្គាល់ទៅអ្នកស្នើសុំធានារ៉ាប់រង។

អ្នកស្នើសុំធានារ៉ាប់រង ត្រូវតែបំពេញអាយុពិតប្រាកដរបស់អ្នកត្រូវបានធានារ៉ាប់រងលើពាក្យស្នើសុំធានារ៉ាប់រង។ ក្នុងករណីមានកំហុសឆ្គងណាមួយបានកើតឡើង អ្នកស្នើសុំធានារ៉ាប់រងត្រូវចុះកិច្ចសន្យាជាលាយលក្ខណ៍អក្សរដើម្បីកែប្រែព័ត៌មានអំពីអាយុជាមួយក្រុមហ៊ុនធានារ៉ាប់រង ហើយបុព្វលាភធានារ៉ាប់រងត្រូវគណនាឡើងវិញ ដោយផ្អែកលើអាយុពិតប្រាកដ។ បុព្វលាភធានារ៉ាប់រងត្រូវប្រគល់ជូនវិញ ប្រសិនបើបានទូទាត់លើស ហើយត្រូវបន្ថែមមកវិញប្រសិនបើទូទាត់ខ្វះ។ ប្រសិនបើមានទាក់ទងនឹងការគណនាការប្រាក់ ត្រូវយកអត្រាការប្រាក់ ៦% ក្នុងមួយឆ្នាំមកគណនា។

ក្នុងករណីដែលអ្នកស្នើសុំធានារ៉ាប់រងផ្តល់ព័ត៌មានមិនពិតអំពីអាយុរបស់អ្នកត្រូវបានធានារ៉ាប់រង ហើយអាយុពិតប្រាកដរបស់អ្នកត្រូវបានធានារ៉ាប់រងមិនសមស្របទៅនឹងការកំណត់អាយុក្រោមកិច្ចសន្យាធានារ៉ាប់រងនេះ ក្រុមហ៊ុនមានសិទ្ធិបញ្ចប់កិច្ចសន្យា ហើយនឹងដោះស្រាយតាមលក្ខខណ្ឌខាងក្រោម៖

សម្រាប់ប្រាក់សំណងដែលបានទូទាត់រួច ក្រុមហ៊ុននឹងមិនផ្តល់ត្រឡប់នូវតម្លៃសាច់ប្រាក់នៃកិច្ចសន្យាធានារ៉ាប់រងជូនអ្នកស្នើសុំធានារ៉ាប់រងវិញឡើយ។

សម្រាប់ប្រាក់សំណងមិនទាន់ត្រូវបានទូទាត់ ក្រុមហ៊ុននឹងផ្តល់ត្រឡប់នូវបុព្វលាភដែលបានបង់ដោយគ្មានការប្រាក់ជូនអ្នកស្នើសុំធានារ៉ាប់រងវិញ ហើយអ្នកស្នើសុំត្រូវបង់ប្រាក់ចំនួន ១០ ដុល្លារសហរដ្ឋអាមេរិកសម្រាប់ថ្លៃសេវាកម្ម។

21. ការដោះស្រាយវិវាទ

ចំពោះគ្រប់វិវាទដែលពាក់ព័ន្ធនឹងអាជីវកម្មធានារ៉ាប់រង ភាគីណាមួយនៃភាគីវិវាទអាចនាំយកវិវាទទៅជូនក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីសម្រុះសម្រួលធ្វើការផ្សះផ្សាវិវាទមុននឹងប្តឹងទៅវេទិកាមជ្ឈត្តកម្មឬតុលាការមានសមត្ថកិច្ច លើកលែងតែរឿងព្រហ្មទណ្ឌ។

22. និយមន័យ

- ក្រុមហ៊ុនធានារ៉ាប់រង** ÷ សំដៅលើក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្គ្រាន់ ឆាយណា ឡាយហ្វ អ៊ិនស្យូរ៉ង់ ភីអិលស៊ី។
- អាយុ** ÷ សំដៅដល់អាយុដែលត្រូវបានគណនាដោយផ្អែកលើថ្ងៃខែឆ្នាំកំណើតដែលបានបញ្ជាក់នៅលើអត្តសញ្ញាណប័ណ្ណដែលត្រូវនឹងអាយុសូន្យ គិតចាប់ពីថ្ងៃខែឆ្នាំកំណើត និងកើនឡើង ១ ឆ្នាំនៅពេលដែលមួយឆ្នាំបានកន្លងផុតទៅ ហើយវានឹងមិនត្រូវបានរាប់ជាមួយឆ្នាំទៀតប្រសិនបើឆ្នាំមិនទាន់កន្លងផុត។
- ឯកសារបញ្ជាក់អត្តសញ្ញាណស្របច្បាប់** ÷ សំដៅទៅលើលិខិតបញ្ជាក់ ឬឯកសារ ដូចជាអត្តសញ្ញាណប័ណ្ណ លិខិតឆ្លងដែនជាដើម ដែលចេញដោយរដ្ឋាភិបាលថ្នាក់ជាតិ ដើម្បីបញ្ជាក់អំពីអត្តសញ្ញាណ។
- គ្រោះថ្នាក់ជាយថាហេតុ** ÷ សំដៅទៅលើគ្រោះថ្នាក់ ដែលជាគ្រោះថ្នាក់ខាងក្រៅ មិនអាចរំពឹងទុកបាន មិនមានឆន្ទៈគ្មានជំងឺ និងបង្កឱ្យមានរបួសដោយផ្ទាល់។ គ្រោះថ្នាក់ រួមមានការផ្ទុះ ការដួលរលំ ការរលាក ការប៉ះទង្គិចគ្នា ផ្អែកបន្ទោរ ការឆក់ ចរន្តអគ្គីសនី ត្រចៀក ខ្យល់ឆរ ការលង់ទឹក ការថប់ដង្ហើម ការដួល ការបុល សត្វទិចឬខាំ ការប៉ះទង្គិចឃាតយន្ត ទូក ឬយន្តហោះ គ្រោះថ្នាក់ការងារដែលបណ្តាលមកពីការធ្វើការងារលើសម៉ោង។ ការស្លាប់ភ្លាមៗមិនត្រូវបានចាត់ទុកថាជាការស្លាប់ដោយចៃដន្យ (ការស្លាប់ភ្លាមៗ សំដៅទៅលើមរណភាពភ្លាមៗ ដោយគ្មានអំពើហិង្សាលើអ្នកស្លាប់ ដែលមើលទៅមានសុខភាពល្អ ក្នុងរយៈពេល ២៤ ម៉ោងបន្ទាប់ពីមានរោគសញ្ញាកើតឡើងតាមរយៈជំងឺដែលបានកំណត់ ដំណើរការខុសប្រក្រតី ឬមូលហេតុផ្សេងទៀត។ ការស្លាប់ភ្លាមៗនឹងត្រូវកំណត់ដោយអ្នកធ្វើរោគវិនិច្ឆ័យនៅមន្ទីរពេទ្យ និងផ្តល់យថាហេតុដោយមន្ត្រីប៉ូលីស)។
- ឆ្នាំនៃបណ្ណសន្យារ៉ាប់រង** ÷ ចាប់ពីកាលបរិច្ឆេទចូលជាធរមាននៃកិច្ចសន្យាធានារ៉ាប់រង (ឬខួបប្រចាំឆ្នាំនៃថ្ងៃចូលជាធរមាន) ដល់ថ្ងៃខែឆ្នាំដែលមានប្រសិទ្ធភាពក្នុងឆ្នាំបន្ទាប់។
- គម្របខួបប្រសិទ្ធភាព** ÷ ការគម្របខួបប្រចាំឆ្នាំ (ឆមាស ត្រីមាស ឬប្រចាំខែ) នៃកាលបរិច្ឆេទមានប្រសិទ្ធភាពនៃកិច្ចសន្យាធានារ៉ាប់រងសម្រាប់ឆ្នាំនីមួយៗ (ឆមាស ត្រីមាស ឬខែ) ។
- គ្រឿងញៀន** ÷ សំដៅលើថ្នាំអាភៀន ហ្វេរ៉ូអ៊ីន មេតាំហ្វេតាមីន ថ្នាំម៉ុនហ្វីន ថ្នាំញៀនកូកាអ៊ីនពីទីន (K powder) ដែលកំណត់ដោយអង្គការសហប្រជាជាតិ និងគ្រឿងញៀន និងគ្រឿងញៀនផ្សេងទៀតដែលត្រូវបានហាមឃាត់ លើកលែងតែថ្នាំពេទ្យដែលមានសមាសធាតុគ្រឿងញៀន ប៉ុន្តែត្រូវបានចេញវេជ្ជបញ្ជាដោយវេជ្ជបណ្ឌិត និងត្រូវបានប្រើប្រាស់តាមវេជ្ជបញ្ជារបស់វេជ្ជបណ្ឌិតសម្រាប់ការព្យាបាលជំងឺ។
- បើកបរក្នុងស្ថានភាពស្រវឹង** ÷ សំដៅទៅលើព្រឹត្តិការណ៍ដែលអ្នកបើកបរត្រូវបានធ្វើតេស្ត ឬផ្ទៀងផ្ទាត់កម្រិតជាតិអាល់កុល ដែលអាចផ្អាកបរិមាណចំនួនមួយរយមីលីលីត្រ ដែលមាននៅក្នុងឈាមរបស់បុគ្គលនោះ ដែលកម្រិតជាតិអាល់កុលនោះអាចឈានដល់ ឬលើសពីកម្រិតដែលកំណត់ដោយច្បាប់ ឬរដ្ឋាភិបាល។
- ការបើកបរដោយគ្មានបណ្ណបើកបរត្រឹមត្រូវ** ÷ សំដៅទៅលើស្ថានភាពណាមួយខាងក្រោម ÷
- (១) មិនទទួលបានសិទ្ធិបើកបរ
 - (២) បើកបររថយន្តដែលមិនត្រូវគ្នានឹងបណ្ណបើកបរ
 - (៣) មានអាជ្ញាបណ្ណបើកបរមិនមានគុណវុឌ្ឍន៍
 - (៤) មានអាជ្ញាបណ្ណរៀនសូត្រនិងរៀនបើកគ្មានដោយគ្មានការណែនាំពីអ្នកបង្រៀនបើកបរ ឬមិនអនុវត្តតាមពេលកំណត់ និងរៀនតាមផ្លូវបើកបរ។
- ការបើកបរយានយន្តដោយគ្មានការចុះបញ្ជីត្រឹមត្រូវ** ÷ សំដៅទៅលើស្ថានភាពណាមួយខាងក្រោម ÷
- (១) យានយន្តដែលត្រូវបានលុបចោលស្របតាមច្បាប់
 - (២) មិនទាន់ទទួលបាន ឬឆ្គងកាត់ការត្រួតពិនិត្យបច្ចេកទេសសុវត្ថិភាពលើយានយន្តជាទៀងទាត់។
- យានយន្ត** ÷ សំដៅដល់យានដែលធ្វើចរាចរណ៍ដោយម៉ាស៊ីនលើផ្លូវគោក និងផ្លូវទឹក។
- ការជ្រមុជទឹក** ÷ សំដៅលើសកម្មភាពក្រោមទឹកនៅក្នុងទន្លេ បឹង សមុទ្រ អាងស្តុកទឹក ប្រឡាយ និងតំបន់ទឹកផ្សេងៗទៀតដោយប្រើឧបករណ៍ជំនួយដកដង្ហើម។
- ការឡើងភ្នំ** ÷ សំដៅលើសកម្មភាពនៃការឡើងភ្នំច្រាំងថ្ម ការសាងសង់ភ្នំ ច្រាំងថ្មចោទដែលមនុស្សបង្កើត ជ្រោះទឹកកក និងភ្នំទឹកកក។

ការផ្សេងៗ៖ សំដៅទៅលើការដាក់ខ្លួនដោយចេតនាទៅក្នុងកាលៈទេសៈណាមួយដោយដឹងថាវាអាចបង្កឱ្យមានហានិភ័យដល់បាត់បង់ជីវិត ឬរងរបួសនៅក្រោមលក្ខខណ្ឌធម្មជាតិជាក់លាក់។ ឧទាហរណ៍៖ ការបណ្តែតខ្លួនតាមដងទន្លេ ការឡើងភ្នំ ការដើរតាមវាលខ្សាច់ ឬព្រៃស្រោងដែលមិនអាចចូលទៅដល់បាន។

ការសម្តែងជំនាញពិសេស៖ សំដៅទៅលើការសម្តែងនៃការជិះសេះ ការលេងសៀក ការបង្វឹកសត្វ និងសកម្មភាពផ្សេងៗទៀត។

ជំងឺសតិអារម្មណ៍ និងអាកប្បកិរិយាមិនប្រក្រតី៖ ផ្អែកលើ "ចំណាត់ថ្នាក់ស្ថិតិអន្តរជាតិនៃជំងឺ និងបញ្ហាសុខភាពដែលពាក់ព័ន្ធ (ICD-10) " ចេញដោយអង្គការសុខភាពពិភពលោក។

សង្គ្រាម៖ សំដៅទៅលើការតស៊ូប្រដាប់អាវុធរវាងរដ្ឋ និងរដ្ឋ ប្រជាពលរដ្ឋ និងប្រជាពលរដ្ឋឬក្រុមនយោបាយ និងក្រុមនយោបាយ សម្រាប់គោលបំណងនយោបាយ និងសេដ្ឋកិច្ច ដោយផ្អែកលើសេចក្តីប្រកាសរបស់រដ្ឋាភិបាល។

ការប៉ះទង្គិចផ្នែកយោធា៖ សំដៅលើការប្រឈមមុខប្រដាប់អាវុធដាក់គ្នារវាងរដ្ឋ និងប្រជាពលរដ្ឋដែលស្ថិតនៅក្នុងវិសាលភាពជាក់លាក់ និងដោយផ្អែកលើសេចក្តីប្រកាសរបស់រដ្ឋាភិបាល។

ការបះបោរ៖ សំដៅលើការរំខានប្រដាប់អាវុធ ដែលធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គមដោយផ្អែកលើសេចក្តីប្រកាសរបស់រដ្ឋាភិបាល។

ការងារដែលមានហានិភ័យខ្ពស់៖ សំដៅទៅលើកម្មករកាប់ព្រៃ អ្នកការពារភ្លើងឆេះព្រៃ អ្នកបង្កាត់ពូជសត្វចតុប្បាទ អ្នកបង្កាត់សត្វមានពិស អ្នកនេសាទនៅសមុទ្រ កម្មកររុករានថ្មឬកម្មកររុករានកំប្លោង កម្មករធ្វើការក្នុងវិស័យដី កម្មករប្រេងទាំងអស់នៅសមុទ្រ អ្នកមុជទឹក អ្នកបើកបររ៉ឺម៉កដោយប្រើម៉ាស៊ីននិងកម្មករធ្វើការតាមកន្លែង ក្រុមជួយសង្គ្រោះ អ្នកបើកឧទ្ធរណ៍តក់ក្រ កម្មករគ្រោងដែកថែប (កម្មករបង្ហាប់) កម្មករធ្វើរន្ទា អ្នកដំឡើងជញ្ជាំងកញ្ចក់មានរ៉ាងនន់ សេវាបោសជូតសម្អាតផ្នែកខាងក្រៅនៃអគារខ្ពស់ៗ កម្មករសាងសង់ផ្លូវរូងក្រោមដី កម្មករសាងសង់ស្ពាន កម្មករសាងសង់គម្រោងទំនប់ធំ កម្មករជីកអណ្តូង បុគ្គលិកផ្នែកបំផ្ទុះ កម្មករផលិតប្រេងរាវ និងឧស្ម័ន ដូចជាឧស្ម័នធម្មជាតិ ច្បងថ្មទៅឧស្ម័ន កម្មករកែច្នៃគ្រឿងផ្ទុះ កាំជ្រួច និងជាតិផ្ទុះ កម្មករផលិតអាស៊ីត និងបាសខ្លាំង កម្មករកែច្នៃផលិតផលមានជាតិពុល កម្មកររុះរើនាវា អ្នកឆ្លើយឆ្លងក្នុងសង្គ្រាម អ្នកដំឡើងផ្ទាំងប៉ាណូពាណិជ្ជកម្មឬកម្មករសាងសង់នៅលើអគារខ្ពស់ៗ អ្នកសម្តែងជំនួស អ្នកសម្តែងលើអាកាស អ្នកដំឡើង អ្នកជួសជុលគ្រឿងបរិក្ខារអគ្គិសនីដែលមានតង់ស្យុងខ្ពស់ បុគ្គលិកទទួលបន្ទុកបោះចោលកាកសំណល់គ្រោះថ្នាក់មានជាតិពុល និងវិទ្យុសកម្ម បុគ្គលដែលគ្មានការងាររយៈពេលវែង ប៉ូលីសផ្នែកអនុវត្តច្បាប់គ្រឿងញៀន ប៉ូលីសផ្នែកការពារកុម្មារភូមិ ប៉ូលីសពិសេស អ្នកសង្គ្រោះបន្ទាន់ កងទ័ពពិសេស កងទ័ពអាកាស កងទ័ពនាវា និងថ្មើរជើង អ្នកលេងកីឡាជិះស្លី អ្នកប្រដាល់ឬកីឡាករប្រដាល់។

អ្នកស្នើសុំធានារ៉ាប់រង៖ សំដៅដល់រូបវន្តបុគ្គលឬនីតិបុគ្គលដែលអាចនឹងក្លាយជាអ្នកត្រូវបានធានារ៉ាប់រងនាពេលអនាគតដែលបំពេញនិងចុះហត្ថលេខាលើទម្រង់បែបបទជាលាយលក្ខណ៍អក្សររបស់ក្រុមហ៊ុនធានារ៉ាប់រងអំពីស្ថានភាពផ្ទាល់របស់បុគ្គលនោះ។

អ្នកត្រូវបានធានារ៉ាប់រង៖ សំដៅដល់រូបវន្តបុគ្គល ឬនីតិបុគ្គលដែលទិញបណ្ណសន្យារ៉ាប់រង ក្នុងករណីមួយចំនួនអាចជាម្ចាស់បណ្ណសន្យារ៉ាប់រងផង និងអាចជាអ្នកត្រូវបានធានារ៉ាប់រងផង។

អ្នកទទួលផល៖ សំដៅដល់តតិយជននៃកិច្ចសន្យា ដែលត្រូវបានកំណត់ថាមានសិទ្ធិស្របច្បាប់ក្នុងការទទួលផលប្រយោជន៍ពីកិច្ចសន្យាទាំងឡាយណាដែលទាក់ទងនឹងការធានារ៉ាប់រងលើជីវិតតែប៉ុណ្ណោះ។

23. តារាងឧបសម្ព័ន្ធ ១ ២ និង ៣

តារាងឧបសម្ព័ន្ធ ២ "តារាងពិការភាពជាអចិន្ត្រៃយ៍នៃធានារ៉ាប់រងបុគ្គល"

ប្រភេទ	ចំនួន	ការពណ៌នាពីការភាព
ពិការភាពជាអចិន្ត្រៃយ៍	1	ការបាត់បង់ទាំងស្រុង និងជាអចិន្ត្រៃយ៍នៃចក្ខុវិញ្ញាណរបស់ភ្នែកទាំងពីរ (ចំណាំទី ១)
	2	ការបាត់បង់អវយវៈខាងលើពីរ ឬអវយវៈខាងក្រោមពីរ
	3	ការបាត់បង់អវយវៈខាងលើមួយ និងអវយវៈខាងក្រោមមួយ
	4	ការបាត់បង់ទាំងស្រុង និងជាអចិន្ត្រៃយ៍នៃចក្ខុវិញ្ញាណរបស់ភ្នែកម្ខាង និងការបាត់បង់អវយវៈផ្នែកខាងលើមួយ
	5	ការបាត់បង់ទាំងស្រុង និងជាអចិន្ត្រៃយ៍នៃចក្ខុវិញ្ញាណរបស់ភ្នែកម្ខាង និងការបាត់បង់អវយវៈផ្នែកខាងក្រោមមួយ

	6	ការបាត់បង់មុខងារទាំងស្រុង និងជាអចិន្ត្រៃយ៍នូវអវយវៈចំនួនបួន (ចំណាំទី ២)
	7	ការបាត់បង់ទាំងស្រុង និងជាអចិន្ត្រៃយ៍នូវមុខងារនៃការទំពារ និងការលេប (ចំណាំទី ៣)
	8	ប្រព័ន្ធសរសៃប្រសាទកណ្តាល ឬបញ្ហាទ្រូង ឬជំងឺពោះវៀនធំ [ដែលបណ្តាលឱ្យ] អលទ្ធភាពធ្វើការងារណាមួយពេញមួយជីវិត និងត្រូវការជំនួយពីអ្នកដទៃសម្រាប់សកម្មភាពប្រចាំថ្ងៃដើម្បីទ្រទ្រង់ជីវិត (ចំណាំទី ៤)

ចំណាំ៖

- (1) ការបាត់បង់ចក្ខុវិញ្ញាណ រួមមានការបាត់បង់ ឬការបាត់បង់គ្រាប់ភ្នែក ឬការមិនអាចបែងចែកបានរវាងភាពភ្លឺ និងភាពងងឹត ឬគ្រាន់តែអាចកំណត់បាននៅពេលដែលដៃធ្វើសកម្មភាពនៅពីមុខភ្នែក។ កែវយឺតដែលត្រឹមត្រូវបំផុត គឺទាបជាង ០.០២ នៃស្តង់ដារចក្ខុវិស័យអន្តរជាតិ ឬការស្ថិតិចង្អុលជាង៥ដឺក្រេ និងមានវិញ្ញាបនបត្របញ្ជាក់ពីភាគីទីបីដែលចេញដោយអ្នកឯកទេសជំនាញផ្នែកភ្នែកដែលត្រូវបានទទួលស្គាល់ដោយក្រុមហ៊ុនធានារ៉ាប់រង។
- (2) ការបាត់បង់មុខងារនៃអវយវៈ មានន័យថាជាការរីងជាអចិន្ត្រៃយ៍ ឬខ្វិន ឬ អសមត្ថភាពដើម្បីផ្លាស់ទីដោយសេរីនៃអវយវៈ។
- (3) ការបាត់បង់មុខងារទាំងស្រុង និងជាអចិន្ត្រៃយ៍នៃការទំពារ និងការលេប សំដៅទៅលើស្ថានភាពនៃបញ្ហាវាងកាយ ឬបញ្ហាខុសធម្មតា ដែលបណ្តាលមកពីហេតុផលណាមួយក្រៅពីធ្មេញ ដែលបណ្តាលឱ្យ អសមត្ថភាពក្នុងការទំពារ ឬលេប និងអសមត្ថភាពក្នុងការញុំា ឬលេបអាហារណាមួយក្រៅពីវត្ថុរាវ។
- (4) ត្រូវការជំនួយពីអ្នកដទៃសម្រាប់សកម្មភាពប្រចាំថ្ងៃដើម្បីទ្រទ្រង់ជីវិត សំដៅទៅលើភាពអសមត្ថភាពក្នុងការញុំា ការបញ្ចេញចោល ការស្លៀកពាក់ ការដោះសំលៀកបំពាក់ ការរស់នៅ ការដើរហើរ ការងូតទឹកដោយខ្លួនឯងជាដើម និងត្រូវការជំនួយពីអ្នកដទៃ។

តារាងឧបសម្ព័ន្ធ ១ "តារាងអត្រាបុព្វលាត"

រូបិយបណ្ណ ÷ ដុល្លារសហរដ្ឋអាមេរិក

អាយុ	យៈពេលបង់បុព្វលាត				
	៦ឆ្នាំ	៩ឆ្នាំ	១២ឆ្នាំ	១៥ឆ្នាំ	១៨ឆ្នាំ
3	171.96	124.97	99.51	84.39	74.43
4	171.91	124.93	99.48	84.36	74.40
5	171.88	124.90	99.45	84.34	74.39
6	171.86	124.89	99.44	84.33	74.38
7	171.86	124.88	99.44	84.34	74.39
8	171.86	124.88	99.45	84.34	74.40
9	171.86	124.89	99.45	84.35	74.41
10	171.86	124.89	99.46	84.36	74.42
11	171.86	124.90	99.47	84.37	74.43
12	171.87	124.91	99.49	84.39	74.44
13	171.88	124.93	99.50	84.40	74.45
14	171.89	124.95	99.52	84.42	74.47
15	171.92	124.97	99.54	84.44	74.49
16	171.94	124.99	99.56	84.45	74.50
17	171.95	125.00	99.57	84.46	74.51
18	171.96	125.01	99.57	84.47	74.52
19	171.97	125.01	99.57	84.47	74.52
20	171.97	125.01	99.57	84.47	74.52
21	171.96	125.01	99.57	84.47	74.53
22	171.96	125.00	99.57	84.47	74.54
23	171.95	125.00	99.57	84.48	74.55
24	171.95	125.00	99.58	84.49	74.56
25	171.95	125.00	99.58	84.50	74.59
26	171.95	125.01	99.60	84.52	74.61
27	171.96	125.02	99.62	84.55	74.65
28	171.97	125.04	99.64	84.58	74.69
29	171.98	125.06	99.67	84.62	74.73
30	172.00	125.09	99.70	84.66	74.79
31	172.03	125.12	99.75	84.71	74.85
32	172.05	125.16	99.79	84.77	74.92
33	172.08	125.20	99.85	84.84	75.00
34	172.12	125.25	99.91	84.91	75.09
35	172.16	125.31	99.98	85.00	75.19
36	172.21	125.37	100.06	85.09	75.30
37	172.26	125.44	100.14	85.19	75.43
38	172.32	125.52	100.24	85.31	75.56
39	172.39	125.61	100.35	85.44	75.72
40	172.47	125.71	100.47	85.58	-
41	172.55	125.82	100.60	85.74	-

42	172.64	125.94	100.74	85.91	-
43	172.74	126.07	100.90	-	-
44	172.85	126.21	101.08	-	-
45	172.97	126.38	101.28	-	-
46	173.10	126.55	-	-	-
47	173.25	126.75	-	-	-
48	173.42	126.96	-	-	-
49	173.60	-	-	-	-
50	173.79	-	-	-	-
51	174.01	-	-	-	-

បញ្ជាក់: ការបង់បុព្វលាភប្រចាំឆមាស = យោងតាមការបង់បុព្វលាភប្រចាំឆ្នាំ x 0.52

ការបង់បុព្វលាភប្រចាំត្រីមាស = យោងតាមការបង់បុព្វលាភប្រចាំឆ្នាំ x 0.27

ការបង់បុព្វលាភប្រចាំខែ = យោងតាមការបង់បុព្វលាភប្រចាំឆ្នាំ x 0.09

តារាងឧបសម្ព័ន្ធ ៣: “តារាងតម្លៃសាច់ប្រាក់រាល់ចុងឆ្នាំនីមួយៗនៃកិច្ចសន្យាធានារ៉ាប់រង”

(រួមបញ្ចូលតម្លៃប្រាក់ឧបត្ថម្ភថែទាំសុខភាព)

រូបិយបណ្ណ ÷ ដុល្លារសហរដ្ឋអាមេរិក

តម្លៃសាច់ប្រាក់សម្រាប់ការបង់បុព្វលាភរយៈពេល៦ឆ្នាំ									
អាយុ/ខួបនៃបណ្ណ សន្យារ៉ាប់រង	1	2	3	4	5	6	7	8	9
3	0.00	0.00	422.30	590.16	764.93	946.81	944.57	971.87	1,000.00
4	0.00	0.00	422.41	590.25	764.97	946.81	944.57	971.87	1,000.00
5	0.00	0.00	422.49	590.31	765.00	946.81	944.57	971.87	1,000.00
6	0.00	0.00	422.53	590.33	765.01	946.81	944.57	971.87	1,000.00
7	0.00	0.00	422.54	590.34	765.02	946.81	944.57	971.87	1,000.00
8	0.00	0.00	422.54	590.34	765.02	946.81	944.57	971.87	1,000.00
9	0.00	0.00	422.54	590.35	765.02	946.82	944.57	971.87	1,000.00
10	0.00	0.00	422.55	590.35	765.03	946.82	944.58	971.87	1,000.00
11	0.00	0.00	422.55	590.36	765.03	946.83	944.58	971.87	1,000.00
12	0.00	0.00	422.56	590.37	765.03	946.84	944.58	971.87	1,000.00
13	0.00	0.00	422.58	590.36	765.03	946.84	944.58	971.87	1,000.00
14	0.00	0.00	422.56	590.34	765.01	946.84	944.58	971.87	1,000.00
15	0.00	0.00	422.53	590.31	764.99	946.84	944.58	971.87	1,000.00
16	0.00	0.00	422.49	590.27	764.97	946.84	944.58	971.87	1,000.00
17	0.00	0.00	422.46	590.25	764.96	946.84	944.58	971.87	1,000.00
18	0.00	0.00	422.43	590.23	764.95	946.84	944.58	971.87	1,000.00
19	0.00	0.00	422.42	590.22	764.95	946.84	944.58	971.87	1,000.00
20	0.00	0.00	422.41	590.22	764.95	946.83	944.58	971.87	1,000.00
21	0.00	0.00	422.41	590.22	764.95	946.83	944.58	971.87	1,000.00
22	0.00	0.00	422.42	590.23	764.95	946.84	944.58	971.87	1,000.00
23	0.00	0.00	422.43	590.24	764.96	946.84	944.58	971.87	1,000.00

24	0.00	0.00	422.44	590.25	764.97	946.84	944.58	971.87	1,000.00
25	0.00	0.00	422.45	590.25	764.97	946.85	944.59	971.87	1,000.00
26	0.00	0.00	422.46	590.26	764.97	946.85	944.59	971.87	1,000.00
27	0.00	0.00	422.46	590.26	764.97	946.86	944.59	971.87	1,000.00
28	0.00	0.00	422.47	590.26	764.97	946.87	944.60	971.88	1,000.00
29	0.00	0.00	422.46	590.25	764.97	946.88	944.60	971.88	1,000.00
30	0.00	0.00	422.45	590.24	764.96	946.89	944.61	971.88	1,000.00
31	0.00	0.00	422.44	590.23	764.96	946.90	944.62	971.88	1,000.00
32	0.00	0.00	422.43	590.21	764.95	946.92	944.62	971.88	1,000.00
33	0.00	0.00	422.41	590.19	764.93	946.93	944.63	971.89	1,000.00
34	0.00	0.00	422.38	590.16	764.92	946.95	944.64	971.89	1,000.00
35	0.00	0.00	422.36	590.13	764.90	946.97	944.65	971.89	1,000.00
36	0.00	0.00	422.32	590.09	764.88	946.99	944.66	971.89	1,000.00
37	0.00	0.00	422.29	590.05	764.85	947.02	944.68	971.90	1,000.00
38	0.00	0.00	422.24	590.00	764.83	947.04	944.69	971.90	1,000.00
39	0.00	0.00	422.19	589.95	764.80	947.07	944.71	971.91	1,000.00
40	0.00	0.00	422.14	589.89	764.76	947.10	944.72	971.91	1,000.00
41	0.00	0.00	422.08	589.82	764.73	947.14	944.74	971.92	1,000.00
42	0.00	0.00	422.01	589.75	764.68	947.18	944.76	971.92	1,000.00
43	0.00	0.00	421.94	589.67	764.64	947.22	944.79	971.93	1,000.00
44	0.00	0.00	421.85	589.58	764.59	947.27	944.81	971.94	1,000.00
45	0.00	0.00	421.76	589.48	764.53	947.32	944.84	971.94	1,000.00
46	0.00	0.00	421.66	589.37	764.47	947.38	944.87	971.95	1,000.00
47	0.00	0.00	421.55	589.25	764.40	947.45	944.90	971.96	1,000.00
48	0.00	0.00	421.43	589.11	764.32	947.52	944.94	971.97	1,000.00
49	0.00	0.00	421.29	588.96	764.23	947.59	944.98	971.98	1,000.00
50	0.00	0.00	421.14	588.80	764.14	947.68	945.02	971.99	1,000.00
51	0.00	0.00	420.97	588.62	764.04	947.77	945.07	972.01	1,000.00